

ក. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល / PREPAYMENT OF TAX ON INCOME

ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងខែ (ទីស្នាក់ការកណ្តាល+គ្រប់សាខា)

Prepayment of tax on income (Head Office + All branches)

ឥណទានយោងពីខែមុន
Credit carried last month

ប្រសិនបើប្រអប់លេខ 01 ដកប្រអប់លេខ 02 > ជាងសូន្យ៖
If box 01 - 02 > 0 for:

ប្រសិនបើប្រអប់លេខ 01 ដកប្រអប់លេខ 02 < ជាងសូន្យ៖
If box 01 - 02 < 0 for:



ប្រាក់រំដោះពន្ធត្រូវបង់
PPI to be paid

ឥណទានយោងទៅមុខ
Credit forward

01		៧
02		៧
03		៧
04		៧

ខ. លើសតម្លៃបន្ថែម / VALUE ADDED TAX

ឥណទានយោងពីខែមុន លេខបារកូដឥណទានយោង

Tax credit carried from last month Credit carried barcode

សរុបទឹកប្រាក់ អាករលើធាតុចូល (ទីស្នាក់ការកណ្តាល+គ្រប់សាខា)

Total amount of input tax (Head Office + All branches)

សរុបទឹកប្រាក់ អាករលើធាតុចេញ (ទីស្នាក់ការកណ្តាល+គ្រប់សាខា)

Total amount of out put tax (Head Office + All branches)

ប្រសិនបើប្រអប់លេខ 07 ដកប្រអប់លេខ (05 + 06) > ជាងសូន្យ៖
If box 07 - (05+06) > 0 for:

ប្រសិនបើប្រអប់លេខ 07 ដកប្រអប់លេខ (05 + 06) < ជាងសូន្យ៖
If box 07 - (05+06) < 0 for:



អតប ត្រូវបង់
VAT to be paid


ឥណទានយោងទៅមុខ
Credit forward
បង្វិលសង
Refund

05		៧
06		៧
07		៧
08		៧
09		៧
10		៧

សម្គាល់៖

Note :

- ការទទួលបានលិខិតប្រកាសមិនបញ្ជាក់ថា ការប្រកាសពន្ធត្រឹមត្រូវឡើយ
Receiving Tax Return doesn't mean your Tax Return declaration is correct
- ករណីលោកលោកស្រីត្រូវការធ្វើបច្ចុប្បន្នភាពព័ត៌មាន សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យចុះបញ្ជី
In case, You need to update information Please contact Tax Registration Bureau
- លោក / លោកស្រី ត្រូវដាក់លិខិតប្រកាសនេះព្រមទាំងបង់ប្រាក់ពន្ធអាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់
You must fill tax return and pay tax due by 20th day of the next month.
- លោក / លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីសារពើពន្ធ ប្រសិនបើលោក / លោកស្រី
You will be subject to penalties according to law on taxation if you.
 - មិនបានដាក់លិខិតប្រកាសនៅរដ្ឋបាលសារពើពន្ធ ទោះបីជាគ្មានប្រាក់អាករត្រូវបង់ក៏ដោយ
Fail to file tax return to the tax administration even it is a nil return.
 - មិនបង់ ឬបង់យឺតយ៉ាវ នូវប្រាក់អាករដែលបានប្រកាស
Do not pay or pay the tax declared late.
 - ធ្វើការប្រកាសក្លែងក្លាយ ឬប្លន្ន
Making a false declaration.



លិខិតប្រកាសពន្ធសរុប-ទីស្នាក់ការកណ្តាល
TOTAL TAX RETURN HEAD OFFICE (TTRH001)

លិខិតប្រកាសពន្ធសរុបប្រចាំខែ (ទីស្នាក់ការកណ្តាល)

MONTHLY TAX RETURN (HEAD OFFICE)

ប្រចាំខែ Month ឆ្នាំ Year

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

ឈ្មោះសហគ្រាស/ស្ថាប័នដទៃទៀត
Name of enterprise/Other Entities

សកម្មភាពអាជីវកម្មចម្បង
Main Business Activity

អាសយដ្ឋាន
Address


II. ប្រភេទពន្ធដែលត្រូវប្រកាស / TYPE OF TAXES TO BE DECLARED

ល.រ No.	បរិយាយ Description	ស្រង់មកពីទម្រង់ លិខិតប្រកាសពន្ធ From tax return form	ចំនួនទំព័រ Number of pages	ឥណទានយោង Credit carried forward	ចំនួនប្រាក់ពន្ធត្រូវបង់ Tax amount to be paid
០១	ពន្ធលើប្រាក់បៀវត្ស Tax on Salary	ទម្រង់ ០១ Form TOS 01 (ទីស្នាក់ការ) Head Office	<input type="checkbox"/>	ឥណទានយោងទៅមុខ Credit carried forward	<input type="text"/>
០២	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit	ទម្រង់ ០៣ Form WT 03 (ទីស្នាក់ការ) Head Office	<input type="checkbox"/>		<input type="text"/>
០៣	ពន្ធកាត់ទុក Withholding Tax	ទម្រង់ ០៣ Form WT 03 (ទីស្នាក់ការ) Head Office	<input type="checkbox"/>		<input type="text"/>
០៤	អាករលើតម្លៃបន្ថែម Value Added Tax (VAT)	ទម្រង់ ០១ Form T7 01 (ទីស្នាក់ការ) Head Office	<input type="checkbox"/>	ឥណទានយោងទៅមុខ Credit carried forward	<input type="text"/>
០៥	ប្រាក់រំដោះពន្ធលើប្រាក់ចំណូល Prepayment of Tax on Income				<input type="text"/>
០៦	អាករពិសេសលើទំនិញ និងសេវាមួយចំនួន Specific tax on Certain Merchandises and Services				<input type="text"/>
០៧	អាករលើការស្នាក់នៅ Accommodation Tax				<input type="text"/>
០៨	អាករសម្រាប់បំភ្លឺសាធារណៈ Public Lighting Tax				<input type="text"/>
០៩	ពន្ធអាករដទៃទៀត Other Taxes				<input type="text"/>
** សូមអានសេចក្តីណែនាំ នៃការបំពេញលិខិតប្រកាសពន្ធ Please read the instructions for filling tax return		សរុប Total			

សម្គាល់:

Note:

- ការទទួលបានលិខិតប្រកាសពន្ធមិនបញ្ជាក់ថា ការប្រកាសពន្ធត្រឹមត្រូវឡើយ
Receiving Tax Return doesn't mean your Tax Return declaration is correct
- ករណីលោកលោកស្រីត្រូវការធ្វើបច្ចុប្បន្នភាពព័ត៌មាន សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យចុះបញ្ជី
In case, You need to update information Please contact Tax Registration Bureau
- លោក / លោកស្រី ត្រូវដាក់លិខិតប្រកាសពន្ធនេះប្រមូលទាំងប្រាក់ពន្ធអាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ ខែបន្ទាប់
You must fill tax return and pay tax due by 20th day of the next month.
- លោក / លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីសារពើពន្ធ ប្រសិនបើលោក / លោកស្រី
You will be subject to penalties according to law on taxation if you.
 - មិនបានដាក់លិខិតប្រកាសពន្ធនៅរដ្ឋបាលសារពើពន្ធ ទោះបីជាគ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ
Fail to file tax return to the tax administration even it is a nil return.
 - មិនបង់ ឬបង់យឺតយ៉ាវ នូវប្រាក់ពន្ធដែលបានប្រកាស
Do not pay or pay the tax declared late.
 - ធ្វើការប្រកាសពន្ធល្លែងក្លាយ ឬប្លន់
Making a false declaration.



ទម្រង់ ៧ ០១ (ស្នាក់ការកណ្តាល)
FORM T7 01 (Head Office)



លិខិតប្រកាស (ទីស្នាក់ការកណ្តាល)

អាករលើតម្លៃបន្ថែម/អាករលើតម្លៃបន្ថែម (បន្ទុករបស់រដ្ឋ)

អាករលើការស្នាក់នៅ អាករសម្រាប់បំភ្លឺសាធារណៈ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល

អាករពិសេសលើទំនិញ និងសេវាមួយចំនួន និងពន្ធអាករដទៃទៀត

RETURN FOR VALUE ADDED TAX, VALUE ADDED TAX (STATE CHARGE),

ACCOMMODATION TAX, PUBLIC LIGHTING TAX, PREPAYMENT OF TAX ON INCOME

SPECIFIC TAX ON CERTAIN MARCHANDISES AND SERVICES AND OTHER TAXES (HEAD OFFICE)

ប្រចាំខែ M M ឆ្នាំ Y Y Y Y

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

Input fields for TIN

II. សរុបពន្ធអាករ / TOTAL AMOUNT OF TAXES

ល.រ No.	ប្រភេទអាករ Type of tax	ឥណទានយោង ឬបង្គ្រប់សង Credit carried forward or refund	អាករត្រូវបង់ Tax payable
០១	អាករលើតម្លៃបន្ថែម Value Added Tax	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward	
០២	អាករលើតម្លៃបន្ថែម (បន្ទុករដ្ឋ) Value Added Tax (State charge)	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward <input type="checkbox"/> អតិបរមាបន្ទុករដ្ឋសរុប VAT State charge	
០៣	ប្រាក់រំដោះពន្ធលើប្រាក់ចំណូល Prepayment of Tax on Income	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward	
០៤	អាករសម្រាប់បំភ្លឺសាធារណៈ Public Lighting Tax		
០៥	អាករពិសេសលើទំនិញ និងសេវាមួយចំនួន Specific Tax on Certain Marchandises and Services		
០៦	អាករលើការស្នាក់នៅ Accommodation Tax		
០៧	ពន្ធ-អាករដទៃទៀត Other Taxes		

III. ប្រតិបត្តិការសរុប / Total Transaction

ក. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល / PREPAYMENT OF TAX ON INCOME

ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងខែ / Current month of Prepayment of tax on income

ឥណទានយោងពីខែមុន / Credit last month

ប្រសិនបើប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០១ ដកប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០២ > សូន្យ សម្រាប់៖

If box (01-02) > 0 for:

ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០១ ដកប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០២ < សូន្យ សម្រាប់៖

If box (01-02) < 0 for:

ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
PPI to be paid

ឥណទានយោងទៅមុខ
Credit forward

01

02

ខ. ពន្ធលើតម្លៃបន្ថែម / VALUE ADDED TAX

ការទិញទំនិញ និងសេវាក្នុងខែ / Monthly Purchases of Goods and Services

ល.រ No.	ធាតុចូល Input	បុគ្គលជាប់ពន្ធ Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការទិញជាប់ពន្ធ-ក្នុងស្រុក ១០% Local Purchase include VAT 10%	បុគ្គលជាប់ពន្ធ taxable person	03	04
០២	ការនាំចូលតាមអត្រា ១០% Import 10%	អ្នកផ្គត់ផ្គង់ក្រៅប្រទេស Overseas suppliers	05	06
០៣	ការទិញមិនជាប់ពន្ធ Purchase Exclusive of VAT	បុគ្គលជាប់ពន្ធ taxable person	07	X
		បុគ្គលមិនជាប់ពន្ធ non-taxable person	08	
០៤	ការទិញមិនអនុញ្ញាតគណនា Non creditable purchase	បុគ្គលជាប់ពន្ធ taxable person	09	
		បុគ្គលមិនជាប់ពន្ធ non-taxable person	10	
សរុបទឹកប្រាក់អាករលើធាតុចូល (០៤+០៦) Total amount of input taxes				11

ការលក់ទំនិញ និងសេវាក្នុងខែ / Monthly Sales of Goods and Services

ល.រ No.	ធាតុចេញ Output	បុគ្គលជាប់ពន្ធ Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការលក់ជាប់ពន្ធ ១០% Sales include VAT 10%	បុគ្គលជាប់ពន្ធ taxable person	12	13
		បុគ្គលមិនជាប់ពន្ធ non-taxable person	14	15
០២	ការនាំចេញ ០% Export 0%	អ្នកទិញក្រៅប្រទេស Overseas customer	16	X
០៣	ការលក់មិនជាប់ពន្ធ Sales Exclude of VAT	បុគ្គលជាប់ពន្ធ taxable person	17	
		បុគ្គលមិនជាប់ពន្ធ non-taxable person	18	
សរុបទឹកប្រាក់អាករលើធាតុចេញ (13+15) Total amount of output taxes				

ប្រសិនបើប្រអប់លេខ 19 ដកប្រអប់លេខ 11 សូន្យ សម្រាប់៖
If box (19-11) > 0 for:

អតបត្រូវបង់
VAT to be paid

ប្រសិនបើប្រអប់លេខ 19 ដកប្រអប់លេខ 11 < សូន្យ សម្រាប់៖
If box (19-11) < 0 for:

គណនាទៅមុខ
Credit forward

គ. ពន្ធលើតម្លៃបន្ថែម (បន្ទុករដ្ឋ) / VALUE ADDED TAX (State charge)

ការទិញទំនិញ និងសេវាក្នុងខែ / Monthly Purchases of goods and services

ល.រ No.	ធាតុចូល Input	បុគ្គលជាប់ពន្ធ Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការទិញជាប់ពន្ធ-ក្នុងស្រុក ១០% Local Purchase include VAT 10%	បុគ្គលជាប់ពន្ធ taxable person	20	21
០២	ការនាំចូលតាមអត្រា ១០% Import 10%	អ្នកផ្គត់ផ្គង់ក្រៅប្រទេស Overseas suppliers	22	23
សរុបទឹកប្រាក់អាករលើធាតុចូល (21+23) Total amount of input taxes				24

ការលក់ទំនិញ និងសេវាក្នុងខែ / Monthly Sale of goods and services

ល.រ No.	ធាតុចេញ Output	បុគ្គលជាប់ពន្ធ Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការលក់ជាប់ពន្ធ ១០% Sales include VAT 10%	បុគ្គលជាប់ពន្ធ taxable person	25	26
		បុគ្គលមិនជាប់ពន្ធ non-taxable person	27	28
សរុបទឹកប្រាក់អាករលើធាតុចេញ (26+28) Total amount of output taxes				29

ប្រសិនបើប្រអប់លេខ 29 ដកប្រអប់លេខ 24 > សូន្យ សម្រាប់៖
If box (29-24) > 0 for:


អតបបន្ទុករដ្ឋ
VAT state charge

ប្រសិនបើប្រអប់លេខ 29 ដកប្រអប់លេខ 24 < សូន្យ សម្រាប់៖
If box (29-24) < 0 for:

គណនាទៅមុខ
Credit forward

សម្គាល់ / Note ៖

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធក្នុងកិច្ចការនេះ។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.



ទម្រង់ លេខ ០១ (ស្នាក់ការកណ្តាល)
FORM TOS 01 (Head Office)

លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស (ទីស្នាក់ការកណ្តាល)

RETURN FOR TAX ON SALARY (HEAD OFFICE)

ប្រចាំខែ ឆ្នាំ

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

-

II. សរុបប្រាក់ពន្ធ / TOTAL AMOUNT OF TAX

ល.រ No.	ប្រភេទពន្ធ Type of tax	ពន្ធត្រូវបង់ Tax payable
០១	ពន្ធលើប្រាក់បៀវត្ស Tax on Salary	
០២	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit	

III. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតរស់នៅក្នុងស្រុក / TAX ON SALARY FOR RESIDENT EMPLOYEES

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់បៀវត្សត្រូវបើក Salary to be paid	សហព័ទ្ធ Spouse	ចំនួនកូនក្នុងបន្ទុក No. of minor children	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
1					0%	
2					5%	
3					10%	
4					15%	
5					20%	
សរុប Total						

IV. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតអន្តរជាតិ / TAX ON SALARY FOR NON-RESIDENT EMPLOYEES

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់បៀវត្សត្រូវបើក Salary to be paid	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D = B x C
1			20%	

V. ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម / TAX ON SALARY ON FRINGE BENEFIT

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់អត្ថប្រយោជន៍បន្ថែម Fringe benefit	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on salary on Fringe benefit
	A	B	C	D = B x C
1			20%	

តារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្សចំពោះនិយោជិត រស់នៅក្នុងស្រុក អន្តរជាតិ និងពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម
Details of tax on salary for resident, Non-resident employees and Tax on Salary on Fringe benefit


សម្គាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសពន្ធ និងតារាងឧបសម្ព័ន្ធគ្នាបន្ថែម។ យើងខ្ញុំមានសក្ខីប័ត្របញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

តារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្សរបស់និយោជិត និងនិយោជន អនិយោជន និងពន្ធលើប្រាក់បៀវត្សរបស់អគ្គប្រយោជន៍បន្ថែម / DETAILS OF TAX ON SALARY FOR RESIDENT, NON-RESIDENT EMPLOYEES AND TAX ON SALARY ON FRINGE BENEFIT

ល.រ No.	លេខអត្តសញ្ញាណប័ណ្ណ/ អត្តលេខសម្គាល់បុគ្គល ID/TID	ឈ្មោះនិយោជិត Name of employee	សញ្ជាតិ Nationality	មុខតំណែង Position	ប្រាក់បៀវត្សជាប់ពន្ធ Taxable salary	ប្រាក់អត្ថប្រយោជន៍បន្ថែម Fringe benefit	ប្រភេទនិយោជិត Employee type	សហព័ទ្ធ Spouse	កូនក្មេងបន្ទុក Minor children	ពន្ធលើប្រាក់បៀវត្ស Tax on salary	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe benefit	
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
							<input type="checkbox"/> 1 <input type="checkbox"/> 2					
										សរុប Total		

- សម្គាល់៖**
- គូសប្រអប់លេខ 1 សម្រាប់ និយោជិតនិវាសនជន / Check No. 1 for resident employees
 - គូសប្រអប់លេខ 2 សម្រាប់ និយោជិតអនិវាសនជន / Check No. 2 for Non-resident employees
 - លោក/លោកស្រីអាចទាញយកទម្រង់បន្ថែម (ទម្រង់ លេខ 09_9 / FORM TOS 01_1) ពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ
 - លោក/លោកស្រីអាចបំពេញទម្រង់ PDF ដែលមានគណនាដោយស្វ័យប្រវត្តិ រួចត្រូវបោះពុម្ព ឬផ្ញើជា Soft Copy មកអង្គភាពពន្ធដារទទួលបន្ទុក



ទម្រង់ ពកទ 00៣ (ស្នាក់ការកណ្តាល)
FORM WT 003 (Head Office)

លិខិតប្រកាសពន្ធកាត់ទុក (ទីស្នាក់ការកណ្តាល)

RETURN FOR WITHHOLDING TAX (HEAD OFFICE)

ប្រចាំខែ ឆ្នាំ

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

ពន្ធកាត់ទុកសរុប
Total withholding tax

II- ពន្ធកាត់ទុក / WITHHOLDING TAX សូមសរសេរពាក្យ «គ្មាន» ប្រសិនបើគ្មានទិន្នន័យ ឬប្រតិបត្តិការ / "NIL" for No Data or Transaction

ល.រ No.	ពន្ធកាត់ទុកលើនិវាសនជន Withholding tax on resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបំពេញសេវានានា និងស្វយសារចំពោះទ្រព្យអរូបី ភាគកម្មធនធានដី Performance of Service and Royalty for intangibles, interests in minerals		15%	
02	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធ មិនមែនជាស្ថាប័នធនាគារ Payment of interest to non-bank or saving institution taxpayers		15%	
03	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំមានកាលកំណត់ Payment of interest to taxpayers who have fixed term deposit accounts		6%	
04	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំគ្មានកាលកំណត់ Payment of interest to taxpayers who have non-fixed term saving		4%	
05	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (នីតិបុគ្គល) Payment of rental/lease of movable and immovable property Legal Person		10%	
06	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (រូបវន្តបុគ្គល) Payment of rental/lease of movable and immovable property Physical Person		10%	
	សរុប Total			

ល.រ No.	ពន្ធកាត់ទុកលើអនិវាសនជន Withholding tax on non-resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបង់ការប្រាក់ Payment of interest			
02	ការបង់ស្វយសារ ថ្លៃលួល ចំណូលផ្សេងៗទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិ Payment of royalty, rental/leasing, and income related to the use of property			
03	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា Payment of management fee and technical services		14%	
04	ការបង់ភាគលាភ Payment of dividend			
05	សេវាកម្ម Service			
	សរុប Total			

សម្គាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសពន្ធនេះ និងតារាងឧបសម្ព័ន្ធគ្នាបមកជាមួយ។ យើងខ្ញុំមានសក្តិប័ត្របញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.


តារាងលម្អិតប្រកាសពន្ធកាត់ទុក / WITHHOLDING TAX RETURN LIST

ល.រ No	កាលបរិច្ឆេទ Date	លេខវិក្កយបត្រ Invoice number	អ្នកទទួលប្រាក់			ទឹកប្រាក់ត្រូវបើក មុនកាត់ទុក Amount	ពន្ធកាត់ទុកលើវិភាគសម្រេច						ពន្ធកាត់ទុកអវិភាគសម្រេច				
			ប្រភេទ Type	លេខសម្គាល់ការចុះបញ្ជីពន្ធដារ TIN/BIN/TID	ឈ្មោះ Name		ការបំពេញសេវាភាព សូយសារចំពោះទ្រព្យ អចិន្ត្រៃយ៍កម្ពុជា	ការបង់ការប្រាក់ ឱ្យអ្នកជាប់ពន្ធ មិនមែនជាធនាគារ	ការបង់ការប្រាក់ ឱ្យអ្នកជាប់ពន្ធ ដែលមាន គណនីសន្សំមានកាលកំណត់	ការបង់ការប្រាក់ ឱ្យអ្នកជាប់ពន្ធ ដែលមាន គណនីសន្សំគ្មានកាលកំណត់	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (នីតិបុគ្គល)	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (ប្រើប្រាស់បុគ្គល)	ការបង់ការប្រាក់ Payment interest	ការបង់សូយសារ ថ្លៃលួល ចំណូលផ្សេងៗទាក់ទង នឹងការប្រើប្រាស់ទ្រព្យសម្បត្តិ	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេសពន្ធដារ	ការបង់ភាគលាភ Payment of dividend	សេវាកម្ម Service
							15% (១)	15% (២)	6% (៣)	4% (៤)	10% (៤)	10% (២)	14% (១)	14% (២)	14% (៣)	14% (៤)	14% (៥)
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														
			1 2 3														

សរុប
Total

- សម្គាល់៖
- គូសប្រអប់លេខ 1 សម្រាប់ បុគ្គលជាប់អាករ / Check No. 1 for Taxable person
 - គូសប្រអប់លេខ 2 សម្រាប់ បុគ្គលមិនជាប់អាករ / Check No. 2 for Non Taxable person
 - គូសប្រអប់លេខ 3 សម្រាប់ ក្រុមហ៊ុនក្រៅប្រទេស / Check No. 3 for Overseas company

លិខិតប្រកាសពន្ធសរុប-សាខា
TOTAL TAX RETURN BRANCH (TTRB001)



លិខិតប្រកាសពន្ធប្រចាំខែ របស់សាខា
MONTHLY TAX RETURN (BRANCH)

សាខាទី
Branch No.

ចំនួនសាខាសរុប
Branch Total

ប្រចាំខែ
Month

M M

ឆ្នាំ
Year

Y Y Y Y

I. ព័ត៌មានសាខាសហគ្រាស / BRANCH INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

Input field for TIN

លេខបារកូដសម្គាល់សាខា
Tax barcode branch

Input field for Tax barcode branch

ឈ្មោះសហគ្រាស/ស្ថាប័នដទៃទៀត
Name of enterprise/Other Entities

Input field for Name of enterprise/Other Entities

សកម្មភាពអាជីវកម្មចម្បង
Main Business Activity

Input field for Main Business Activity

អាសយដ្ឋាន
Address

Input field for Address


II. ប្រភេទពន្ធដែលត្រូវប្រកាស / TYPE OF TAXES TO BE DECLARED

ល.រ No.	បរិយាយ Description	ស្របចំប្រកាសពន្ធ From tax return form	ចំនួនទំព័រ Number of pages	ឥណទានយោង Credit carried forward	ចំនួនប្រាក់ពន្ធត្រូវបង់ Tax amount to be paid
០១	ពន្ធលើប្រាក់បៀវត្ស Tax on Salary	ទម្រង់ ០១ Form TOS 01	<input type="checkbox"/>	ឥណទានយោងទៅមុខ Credit carried forward	
០២	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit		<input type="checkbox"/>		
០៣	ពន្ធកាត់ទុក Withholding Tax	ទម្រង់ ០៣ Form WT 03 (សាខា) Branch	<input type="checkbox"/>		
០៤	អាករលើតម្លៃបន្ថែម Value Added Tax (VAT)	ទម្រង់ ០១ Form T7 01 (សាខា) Branch	<input type="checkbox"/>	ឥណទានយោងទៅមុខ Credit carried forward	
០៥	ប្រាក់រំដោះពន្ធលើប្រាក់ចំណូល Prepayment on Tax Income				
០៦	អាករពិសេសលើទំនិញ និងសេវាមួយចំនួន Specific tax on Certain Merchandises and Services				
០៧	អាករលើការស្នាក់នៅ Accommodation Tax				
០៨	អាករសម្រាប់បំភ្លឺសាធារណៈ Public Lighting Tax				
០៩	ពន្ធដទៃទៀត Other Taxes				
* * សូមអានសេចក្តីណែនាំ នៃការបំពេញលិខិតប្រកាសពន្ធ Please read the instructions for fill Tax Return		សរុប Total			

សម្គាល់៖

Note :

- ការទទួលលិខិតប្រកាសពន្ធរបស់អ្នកមិនមែនជាការប្រកាសពន្ធត្រឹមត្រូវឡើយ
Receiving Tax Return doesn't mean your Tax Return declaration is correct
- ករណីលោកលោកស្រីត្រូវធ្វើការប្រកាសពន្ធប្រចាំខែ ត្រូវធ្វើការប្រកាសពន្ធប្រចាំខែ ត្រូវធ្វើការប្រកាសពន្ធប្រចាំខែ ត្រូវធ្វើការប្រកាសពន្ធប្រចាំខែ
In case, You need to update information Please contact Tax Registration Bureau
- លោក / លោកស្រី ត្រូវបំពេញលិខិតប្រកាសពន្ធប្រចាំខែ ត្រូវបំពេញលិខិតប្រកាសពន្ធប្រចាំខែ ត្រូវបំពេញលិខិតប្រកាសពន្ធប្រចាំខែ
You must fill tax return and pay tax due by 20th day of the next month.
- លោក / លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីការពន្ធ ប្រសិនបើលោក / លោកស្រី
You will be subject to penalties according to law on taxation if you.
 - មិនបានដាក់លិខិតប្រកាសពន្ធនៅរដ្ឋបាលសារពើពន្ធ ទោះបីជាគ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ
Fail to file tax return to the tax administration even it is a nil return.
 - មិនបង់ ឬបង់យឺតយ៉ាវ នូវប្រាក់ពន្ធដែលបានប្រកាស
Do not pay or pay the tax declared late.
 - ធ្វើការប្រកាសពន្ធគ្រឿងប្រយោជន៍
Making a false declaration.



ទម្រង់ ០១ (សាខា)
FORM T7 01 (BRANCH)

លិខិតប្រកាស (សាខា)

អាករលើតម្លៃបន្ថែម/អាករលើតម្លៃបន្ថែម (បន្ទុករបស់រដ្ឋ)
អាករលើការស្នាក់នៅ អាករសម្រាប់បំភ្លឺសាធារណៈ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
អាករពិសេសលើទំនិញ និងសេវាមួយចំនួន និងពន្ធអាករដទៃទៀត
RETURN FOR VALUE ADDED TAX, VALUE ADDED TAX (STATE CHARGE),
ACCOMMODATION TAX, PUBLIC LIGHTING TAX, PREPAYMENT OF TAX ON INCOME
SPECIFIC TAX ON CERTAIN MARCHANDISES AND SERVICES AND OTHER TAXES (BRANCH)

ប្រចាំខែ
Month

M M

ឆ្នាំ
Year

Y Y Y Y

សាខាទី

សាខាទី

ចំនួនសាខាសរុប

I. ព័ត៌មានសាខាសហគ្រាស / BRANCH INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

លេខបារកូដសម្គាល់សាខា
Tax barcode branch

II. សរុបពន្ធអាករ / TOTAL AMOUNT OF TAXES

ល.រ No.	ប្រភេទអាករ Type of tax	ឥណទានយោង ឬបង្វិលសង Credit carried forward or refund	អាករត្រូវបង់ Tax payable
០១	អាករលើតម្លៃបន្ថែម Value Added Tax	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward	
០២	អាករលើតម្លៃបន្ថែម (បន្ទុករដ្ឋ) Value Added Tax (State charge)	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward <input type="checkbox"/> អត់បន្ទុករដ្ឋសរុប VAT State charge	
០៣	ប្រាក់រំដោះពន្ធលើប្រាក់ចំណូល Prepayment of Tax on Income	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward	
០៤	អាករសម្រាប់បំភ្លឺសាធារណៈ Public Lighting Tax		
០៥	អាករពិសេសលើទំនិញ និងសេវាមួយចំនួន Specific Tax on Certain Marchandises and Services		
០៦	អាករលើការស្នាក់នៅ Accommodation Tax		
០៧	ពន្ធ-អាករដទៃទៀត Other Taxes		

III. ប្រតិបត្តិការសរុប / Total Transaction

ក. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល / PREPAYMENT OF TAX ON INCOME

ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងខែ / Current month of Prepayment of tax on income

ឥណទានយោងពីខែមុន / Credit last month

ប្រសិនបើប្រាក់រំដោះពន្ធលើប្រាក់ចំណូល > ០
If box (01-02) > 0 for:

ប្រសិនបើប្រាក់រំដោះពន្ធលើប្រាក់ចំណូល < ០
If box (01-02) < 0 for:

ប្រាក់រំដោះពន្ធត្រូវបង់
PPI to be paid

ឥណទានយោងទៅមុខ
Credit forward

01

02

ខ. រករលើតម្លៃបន្ថែម / VALUE ADDED TAX

ការទិញទំនិញ និងសេវាក្នុងខែ / Monthly Purchases of Goods and Services

ល.រ No.	ធាតុចូល Input	បុគ្គលជាប់អាករ taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការទិញជាប់អាករ-ក្នុងស្រុក ១០% Local Purchase include VAT 10%		03	04
០២	ការនាំចូលតាមអត្រា១០% Import 10%	អ្នកផ្គត់ផ្គង់ក្រៅប្រទេស Overseas suppliers	05	06
០៣	ការទិញមិនជាប់អាករ Purchase Exclusive of VAT	បុគ្គលជាប់អាករ taxable person	07	X
		បុគ្គលមិនជាប់អាករ non-taxable person	08	
០៤	ការទិញមិនអនុញ្ញាតគណនា Non creditable purchase	បុគ្គលជាប់អាករ taxable person	09	
		បុគ្គលមិនជាប់អាករ non-taxable person	10	
			សរុបទឹកប្រាក់អាករលើធាតុចូល (04+06) Total amount of input taxes	11

ការលក់ទំនិញ និងសេវាក្នុងខែ / Monthly Sales of Goods and Services

ល.រ No.	ធាតុចេញ Output	បុគ្គលជាប់អាករ taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការលក់ជាប់អាករ ១០% Sales include VAT 10%	បុគ្គលជាប់អាករ taxable person	12	13
		បុគ្គលមិនជាប់អាករ non-taxable person	14	15
០២	ការនាំចេញ ០% Export 0%	អ្នកទិញក្រៅប្រទេស Overseas customer	16	X
០៣	ការលក់មិនជាប់អាករ Sales Exclude of VAT	បុគ្គលជាប់អាករ taxable person	17	
		បុគ្គលមិនជាប់អាករ non-taxable person	18	
			សរុបទឹកប្រាក់អាករលើធាតុចេញ (13+15) Total amount of output taxes	

ប្រសិនបើប្រអប់លេខ 19 ដកប្រអប់លេខ 11 សូន្យ សម្រាប់៖
If box (19-11) > 0 for:

អតបត្រូវបង់
VAT to be paid

ប្រសិនបើប្រអប់លេខ 19 ដកប្រអប់លេខ 11 < សូន្យ សម្រាប់៖
If box (19-11) < 0 for:

ឥណទានយោងទៅមុខ
Credit forward

គ. រករលើតម្លៃបន្ថែម (បន្ទុករដ្ឋ) / VALUE ADDED TAX (State charge)

ការទិញទំនិញ និងសេវាក្នុងខែ / Monthly Purchases of goods and services

ល.រ No.	ធាតុចូល Input	បុគ្គលជាប់អាករ taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការទិញជាប់អាករ-ក្នុងស្រុក ១០% Local Purchase include VAT 10%		20	21
០២	ការនាំចូលតាមអត្រា១០% Import 10%	អ្នកផ្គត់ផ្គង់ក្រៅប្រទេស Overseas suppliers	22	23
			សរុបទឹកប្រាក់អាករលើធាតុចូល (21+23) Total amount of input taxes	24

ការលក់ទំនិញ និងសេវាក្នុងខែ / Monthly Sale of goods and services

ល.រ No.	ធាតុចេញ Output	បុគ្គលជាប់អាករ taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការលក់ជាប់អាករ ១០% Sales include VAT 10%	បុគ្គលជាប់អាករ taxable person	25	26
		បុគ្គលមិនជាប់អាករ non-taxable person	27	28
			សរុបទឹកប្រាក់អាករលើធាតុចេញ (26+28) Total amount of output taxes	29

ប្រសិនបើប្រអប់លេខ 29 ដកប្រអប់លេខ 24 > សូន្យ សម្រាប់៖
If box (29-24) > 0 for:


អតបបន្ទុករដ្ឋ
VAT state charge

ប្រសិនបើប្រអប់លេខ 29 ដកប្រអប់លេខ 24 < សូន្យ សម្រាប់៖
If box (29-24) < 0 for:

ឥណទានយោងទៅមុខ
Credit forward

សម្គាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធក្នុងមតិយោបល់។ យើងខ្ញុំមានសក្ខីប័ត្របញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដនែះ ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.



ទម្រង់ ០១ (សាខា)
FORM TOS 01 (BRANCH)

លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស (សាខា)

RETURN FOR TAX ON SALARY (BRANCH)

ប្រចាំខែ
Month

M M

ឆ្នាំ
Year

Y Y Y Y

សាខាទី

សាខាទី

ចំនួនសាខាសរុប

I. ព័ត៌មានសាខាសហគ្រាស / BRANCH INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

Grid for TIN input

លេខប្រាក់បៀវត្សសម្គាល់សាខា
Tax barcode branch

Grid for tax barcode branch input

II. សរុបប្រាក់ពន្ធ / TOTAL AMOUNT OF TAX

ល.រ No.	ប្រភេទពន្ធ Type of tax	ពន្ធត្រូវបង់ Tax payable
០១	ពន្ធលើប្រាក់បៀវត្ស Tax on Salary	
០២	ពន្ធលើប្រាក់បៀវត្សអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit	

III. ពន្ធលើប្រាក់បៀវត្សបំពេញការងារនិយោជិតស្ថិតនៅក្នុងស្ថានភាពរស់នៅ
/ TAX ON SALARY FOR RESIDENT EMPLOYEES

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់បៀវត្សត្រូវបើក Salary to be paid	សហព័ទ្ធ Spouse	ចំនួនកូនក្នុងបន្ទុក No. of minor children	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
1					0%	
2					5%	
3					10%	
4					15%	
5					20%	
សរុប Total						

IV. ពន្ធលើប្រាក់បៀវត្សបំពេញការងារនិយោជិតអនិយោជិត
/ TAX ON SALARY FOR NON-RESIDENT EMPLOYEES

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់បៀវត្សត្រូវបើក Salary to be paid	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D = B x C
1			20%	

V. ពន្ធលើប្រាក់បៀវត្សបំពេញការងារអត្ថប្រយោជន៍បន្ថែម
/ Details of tax on salary on Fringe benefit

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់អត្ថប្រយោជន៍បន្ថែម Fringe benefit	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្សបំពេញការងារអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe benefit
	A	B	C	D = B x C
1			20%	

តារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្សបំពេញការងារនិយោជិត និងអនិយោជិត និងពន្ធលើប្រាក់បៀវត្សបំពេញការងារអត្ថប្រយោជន៍បន្ថែម
Details of tax on salary for resident, Non-resident employees and Tax on Salary on Fringe benefit

សម្គាល់ / Note


យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសពន្ធ និងតារាងឧបសម្ព័ន្ធក្នុងកម្រិតទាំងស្រុង។ យើងខ្ញុំមានសក្ខីភាពបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសពន្ធ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសពន្ធទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct. All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

តារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្សរ៍ការិយាល័យ និងប្រាក់បៀវត្សរ៍ការិយាល័យ អនិច្ចកាល និងពន្ធលើប្រាក់បៀវត្សរ៍ការិយាល័យបន្ថែម / DETAILS OF TAX ON SALARY FOR RESIDENT, NON-RESIDENT EMPLOYEES AND TAX ON SALARY ON FRINGE BENEFIT

ល.រ No.	លេខអត្តសញ្ញាណប័ណ្ណ/ អត្តលេខសម្គាល់បុគ្គល ID/TID	ឈ្មោះនិយោជិត Name of employee	សញ្ជាតិ Nationality	មុខតំណែង Position	ប្រាក់បៀវត្សរ៍ជាប់ពន្ធ Taxable salary	ប្រាក់អត្ថប្រយោជន៍បន្ថែម Fringe benefit	ប្រភេទនិយោជិត Employee type	សហព័ទ្ធ Spouse	កូនក្មេងបន្ទុក Minor children	ពន្ធលើប្រាក់បៀវត្សរ៍ Tax on salary	ពន្ធលើប្រាក់បៀវត្សរ៍ការិយាល័យបន្ថែម Tax on Salary on Fringe benefit	
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
							1 2					
										សរុប Total		

សម្គាល់៖

- គូសប្រអប់លេខ 1 សម្រាប់ និយោជិតនិវាសនជន / Check No. 1 for resident employees
- គូសប្រអប់លេខ 2 សម្រាប់ និយោជិតអនិវាសនជន / Check No. 2 for Non-resident employees
- លោក/លោកស្រីអាចទាញយកទម្រង់បន្ថែម (ទម្រង់ ពេល ០១_១ / FORM TOS 01_1) ពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ
- លោក/លោកស្រីអាចបំពេញទម្រង់ PDF ដែលមានគណនាដោយស្វ័យប្រវត្តិ រួចត្រូវបោះពុម្ព ឬផ្ញើជា Soft Copy មកអង្គការពន្ធដារទទួលបន្ទុក



ទម្រង់ ៣៧៣ (សខា)
FORM WT 003 (BRANCH)

លិខិតប្រកាសពន្ធកាត់ទុក (សខា)
RETURN FOR WITHHOLDING TAX (BRANCH)

ប្រចាំខែ M M ឆ្នាំ Y Y Y Y

សខាទី សខាទី / ចំនួនសខាសរុប

I. ព័ត៌មានសខាសហគ្រាស / BRANCH INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ Tax Identification Number (TIN)	
លេខប្រាក់បញ្ញើសម្គាល់សខា Tax barcode branch	
ពន្ធកាត់ទុកសរុប Total withholding tax	

II- ពន្ធកាត់ទុក / WITHHOLDING TAX សូមសរសេរពាក្យ «គ្មាន» ប្រសិនបើគ្មានទិន្នន័យ ឬប្រតិបត្តិការ / "NIL" for No Data or Transaction

ល.រ No.	ពន្ធកាត់ទុកលើស៊ីវិលសន្សំ Withholding tax on resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបំពេញសេវា និងស្វយសារចំពោះទ្រព្យអរូបី ភាគកម្មធនធានដី Performance of Services and Royalty for intangibles, interests in minerals		15%	
02	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធ មិនមែនជាស្ថាប័នធនាគារ Payment of interest to non-bank or saving institution taxpayers		15%	
03	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំមានកាលកំណត់ Payment of interest to taxpayers who have fixed term deposit accounts		6%	
04	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំគ្មានកាលកំណត់ Payment of interest to taxpayers who have non-fixed term saving		4%	
05	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (នីតិបុគ្គល) Payment of rental/lease of movable and immovable property (Legal Person)		10%	
06	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (ប្រវត្តិបុគ្គល) Payment of rental/lease of movable and immovable property (Physical Person)		10%	
	សរុប Total			

ល.រ No.	ពន្ធកាត់ទុកលើអនិវាសន៍ Withholding tax on non-resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបង់ការប្រាក់ Payment of interest		14%	
02	ការបង់ស្វយសារ ថ្លៃលួល ចំណូលផ្សេងៗទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិ Payment of royalty, rental/leasing, and income related to the use of property			
03	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេស Payment of management fee and technical services			
04	ការបង់ភាគលាភ Payment of dividend			
05	សេវាកម្ម Service			
	សរុប Total			

សំគាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធគ្នាបន្ថែម។ យើងខ្ញុំមានសន្តិសុខគ្រប់គ្រាន់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

តារាងលម្អិតប្រកាសពន្ធកាត់ទុក / WITHHOLDING TAX RETURN LIST

ល.រ No	កាលបរិច្ឆេទ Date	លេខវិក្កយបត្រ Invoice number	អ្នកទទួលបាន			ទឹកប្រាក់ត្រូវបានបញ្ជូន មុនការប្រើប្រាស់ Amount	ពន្ធកាត់ទុកលើវិភាគសន្សំ						ពន្ធកាត់ទុកអវិភាគសន្សំ				
			ប្រភេទ Type	លេខសម្គាល់ការចុះបញ្ជីពន្ធដារ TIN/BIN/TID	ឈ្មោះ Name		ការបំពេញសេវាធានា សុវត្ថិភាពចំពោះទ្រព្យ អចិន្ត្រៃយ៍ក្នុងធនធានដី Performance of Services, Royalty for Intangibles, Interests in Minerals	ការបង់ការប្រាក់ ឱ្យអ្នកជាប់ពន្ធ មិនមែនជាធនាគារ Payment of Interest to Non bank	ការបង់ការប្រាក់ ឱ្យអ្នកជាប់ពន្ធ ដែលមាន គណនីសន្សំមានកាលកំណត់ Payment of Interest to Taxpayers who have Fixed Term Deposit Accounts	ការបង់ការប្រាក់ ឱ្យអ្នកជាប់ពន្ធ ដែលមាន គណនីសន្សំគ្មានកាលកំណត់ Payment of Interest to Taxpayers who have Non-Fixed Term Deposit Accounts	ការបង់ថ្លៃលើទំនិញបញ្ជូន និងអចលនទ្រព្យ (នីតិបុគ្គល) Payment of Retail /Lease of Movable and Immovable Property (Legal person)	ការបង់ថ្លៃលើទំនិញបញ្ជូន និងអចលនទ្រព្យ (ប្រើប្រាស់បុគ្គល) Payment of Retail /Lease of Movable and Immovable Property (Individual)	ការបង់ការប្រាក់ Payment interest	ការបង់សួយសារ ថ្លៃលើទំនិញ ចំណូលផ្សេងៗទាក់ទង នឹងការប្រើប្រាស់ទ្រព្យសម្បត្តិ Payment of royalty, rental / leasing, and income related to the use of property	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេសធានា Payment of management fee and technical services	ការបង់ភាគលាភ Payment of dividend	សេវាកម្ម Service
						15% (១)	15% (២)	6% (៣)	4% (៤)	10% (៥)	10% (៦)	14% (៧)	14% (៨)	14% (៩)	14% (១០)	14% (១១)	
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
			1	2	3												
សរុប Total																	

- សម្គាល់៖**
- គូសប្រអប់លេខ 1 សម្រាប់ បុគ្គលជាប់ពន្ធ / Check No. 1 for Taxable person
 - គូសប្រអប់លេខ 2 សម្រាប់ បុគ្គលមិនជាប់ពន្ធ / Check No. 2 for Non Taxable person
 - គូសប្រអប់លេខ 3 សម្រាប់ ក្រុមហ៊ុនក្រៅប្រទេស / Check No. 3 for Overseas company